

**សេចក្តីថ្លែងការណ៍រួម**

រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦

**សង្គមស៊ីវិលសូមសម្តែងការមិនពេញចិត្តចំពោះការតម្កល់សេចក្តីសម្រេចផ្តន្ទាទោសលើ  
លោក នី ចរិយា ដែលជាអ្នកការពារសិទ្ធិមនុស្ស**

យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល ដែលមានរាយនាមខាងក្រោម សូមសម្តែងការមិនពេញចិត្តជាខ្លាំង ចំពោះការតម្កល់សេចក្តីសម្រេចផ្តន្ទាទោសដោយពុំសមហេតុផលទៅលើលោក នី ចរិយា អតីតប្រធានផ្នែកសិទ្ធិ មនុស្ស និងស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (“អាដហុក”) និងបច្ចុប្បន្ន ជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (“គ.ជ.ប”) ដែលសាលាឧទ្ធរណ៍បាន ប្រកាសសាលដីការបស់ខ្លួននៅថ្ងៃនេះ។

ករណីនេះពុំមែនត្រឹមតែជាករណីមួយនៃភាពអយុត្តិធម៌ដែលប្រព្រឹត្តទៅលើបុគ្គលម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ ជាឧទាហរណ៍មួយនៃនិន្នាការជារួមដ៏គួរឱ្យព្រួយបារម្ភខ្លាំង ដែលនាពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា (“រដ្ឋា ភិបាល”) បានប្រើប្រាស់ប្រព័ន្ធតុលាការ ស្របពេលដែលបទប្បញ្ញត្តិមួយចំនួននៃក្រមព្រហ្មទណ្ឌកម្ពុជាមានអត្ថ ន័យមិនច្បាស់លាស់ ដែលអាចជាការប៉ុនប៉ងដោយចេតនាដើម្បីបង្ក្រាបទៅលើសំឡេងជំទាស់ទាំងអស់នៅមុន ការបោះឆ្នោតខាងមុខ។ អ្នកការពារសិទ្ធិមនុស្ស ចលនាក្នុងវិស័យការងារ និងសកម្មជនសង្គមស៊ីវិលទាំងឡាយ ប្រឈមនឹងបរិយាកាសដ៏អាប់អួខ្លាំងឡើងៗ ដោយហេតុថា មានការចោទប្រកាន់ និងផ្តន្ទាទោសទៅលើអ្នកធ្វើ ការងារផ្នែកការពារសិទ្ធិមនុស្ស និងខាងការបញ្ចេញមតិដោយសេរីតាមផ្លូវច្បាប់ ហើយមានការដាក់ពន្ធនាគារ លើតវ៉ាដោយសន្តិវិធី ព្រមទាំងមានការរឹតត្បិតកាន់តែខ្លាំងឡើងលើលំហប្រជាធិបតេយ្យ។

ទោះបីជាមានការលើកលែងទោសដល់លោកកឹម សុខា និងលោក ស៊ាង ចែត ក្នុងសប្តាហ៍នេះថ្មីៗក្តី ក៏ សមាជិកមួយចំនួនដែលមាននិន្នាការជំទាស់ផ្នែកនយោបាយនៅតែបន្តប្រឈមនឹងការចាប់ខ្លួន និងជាប់ពន្ធនា គារពាក់ព័ន្ធនឹងបទចោទធ្ងន់ធ្ងរមួយចំនួន។ ទោះបីជាការកាត់ទោសនេះពាក់ព័ន្ធនឹងការងារពីមុនក្នុងនាមជាអ្នក ការពារសិទ្ធិមនុស្សក្តី ក៏លោក នី ចរិយា ដែលបច្ចុប្បន្នមានតួនាទីជាអគ្គលេខាធិការរងនៃ គ.ជ.ប ដែលពុំមែន មកពីកូតានៃគណបក្សណាមួយ បង្ហាញយ៉ាងច្បាស់ថា ការកាត់ទោសលោកនេះ អាចជាការប៉ុនប៉ងដើម្បីធ្វើឱ្យ ឯករាជ្យភាពរបស់ គ.ជ.ប ចុះខ្សោយ។ ប្រសិនបើសេចក្តីសម្រេចផ្តន្ទាទោសលើលោក នី ចរិយា ត្រូវចូលជា ស្ថាពរ (ដូចជាការមិនប្តឹងជំទាស់ទៀត) នោះតួនាទីរបស់លោកនៅ គ.ជ.ប នឹងត្រូវបញ្ចប់ ដែលជាការរឹតត្បិតដ៏គួរ ឱ្យព្រួយបារម្ភខ្លាំងមួយ ដែលអាចនាំឱ្យមានមន្ទិលជាខ្លាំងថា ការបោះឆ្នោតខាងមុខអាចចាត់ទុកថា សេរី យុត្តិធម៌ និងស្របច្បាប់ដែរឬយ៉ាងណា។

កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ លោក នី ចរិយា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោស ទាក់ទងនឹងបទបរិហារកេរ្តិ៍ជាសាធារណៈតាមមាត្រា ៣០៥ បទប្តឹងបរិហារបង្កាច់កេរ្តិ៍ តាមមាត្រា ៣១១ និង បទផ្សព្វផ្សាយនូវការអត្តាធិប្បាយដើម្បីធ្វើសម្ពាធលើយុត្តាធិការតាមមាត្រា ៥២២ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ លោកត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេលប្រាំមួយខែ និងពិន័យជាប្រាក់ចំនួនប្រាំមួយលានរៀល (ប្រមាណ ១.៥០០ ដុល្លារសហរដ្ឋអាមេរិក)។ ពាក្យបណ្តឹងដំបូងប្រឆាំងនឹងលោក នី ចរិយា ត្រូវបានប្តឹង ដោយចៅក្រមស៊ើបសួរ និងព្រះរាជអាជ្ញារងនៅសាលាដំបូងខេត្តសៀមរាប ទាក់ទងនឹងការរិះគន់របស់លោក

ក្នុងខែឧសភា ឆ្នាំ២០១៥ ដែលក្នុងអំឡុងពេលសន្និសីទសារព័ត៌មានចំនួនពីររៀបចំដោយសមាគមអាដហុក ដើម្បីស្នើឱ្យមានការស៊ើបអង្កេតលើភាពមិនប្រក្រតីផ្នែកនីតិវិធីក្នុងការដោះស្រាយទំនាស់ដីធ្លីរបស់ពួកគេ និងស្នើឱ្យដោះលែងជនរងគ្រោះក្នុងករណីរំលោភសិទ្ធិដីធ្លីចំនួនពីរនាក់ក្នុងជម្លោះនោះ។ សវនាការលើបណ្តឹងឧទ្ធរណ៍របស់លោកបានធ្វើឡើងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦។

យើងខ្ញុំពិតជាខកចិត្តយ៉ាងខ្លាំងដែលសាលាឧទ្ធរណ៍ពុំបានយកឱកាសនេះដើម្បីអនុវត្តឯករាជ្យភាពនៃស្ថាប័នតុលាការ និងធ្វើការកែតម្រូវនូវចំណុចខ្វះខាតធ្ងន់ធ្ងរផ្នែកនីតិវិធី និងការផ្តល់សម្តែងហេតុរបស់សាលាដំបូង។ ចៅក្រមសាលាដំបូងបានពិភាក្សារយៈពេលប្រហែល ១៥ នាទីប៉ុណ្ណោះនៅមុនពេលធ្វើសេចក្តីសម្រេចចោទប្រកាន់លើលោក នី ចរិយា នូវបទចោទទាំងបី ដែលនេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិទទួលបានពេលវេលាសមរម្យ និងការត្រៀមការពារខ្លួនរបស់លោក នី ចរិយា ដោយហេតុថា អស់រយៈពេល ២៣០ ថ្ងៃកន្លងទៅហើយដែល លោក រួមជាមួយនឹងអតីតសហការីបួនរូបទៀតនៅសមាគមអាដហុកបានស្ថិតនៅក្នុងការឃុំខ្លួនតាមអំពើចិត្តដោយពុំត្រឹមត្រូវក្នុងករណីដាច់ដោយឡែកពីគ្នា ហើយការចោទប្រកាន់ទាំងអស់នោះជាការយាយីទៅលើអ្នកការពារសិទ្ធិមនុស្សក្រោមហេតុផលនយោបាយ។<sup>1</sup> បទចោទទាំងបីករណីទៅលើលោក នី ចរិយា ជាការដាក់ទណ្ឌកម្មផ្នែកព្រហ្មទណ្ឌដោយពុំត្រឹមត្រូវ និងពុំសមាមាត្រ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានខាងការបញ្ចេញមតិ ហើយហេតុដូច្នេះជាការរំលោភទៅលើកាតព្វកិច្ចផ្នែកច្បាប់របស់កម្ពុជាក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងជាតិ។ ការពិភាក្សា និងការថ្លែងបែបនយោបាយជុំវិញបញ្ហាសិទ្ធិមនុស្ស ដូចជា មតិយោបល់ដែលលោក នី ចរិយា បានលើកឡើងនោះ ត្រូវបានការពារយ៉ាងមុតមាំពីច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

ជាថ្មីម្តងទៀត យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម សូមសម្តែងការមិនពេញចិត្តចំពោះការផ្តន្ទាទោសដោយពុំត្រឹមត្រូវនិងអយុត្តិធម៌ និងការបន្តឃុំខ្លួនទៅលើលោក នី ចរិយា។ យើងខ្ញុំសូមមើកជាថ្មីពីកាតព្វកិច្ចរបស់កម្ពុជាក្រោមរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងសូមអំពាវនាវឱ្យប្រព័ន្ធតុលាការកម្ពុជាអនុវត្តតាមកាតព្វកិច្ចទាំងនេះដោយបំពេញការងារដោយឯករាជ្យពិតប្រាកដ ព្រមទាំងអំពាវនាវដល់រដ្ឋាភិបាលមេត្តាបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌជាឧបករណ៍ដើម្បីបំបិទសំឡេងអ្នករិះគន់ និងផ្តន្ទាទោសលើសកម្មភាពដែលស្របតាមច្បាប់ និងដោយសន្តិវិធីរបស់អ្នកការពារសិទ្ធិមនុស្ស។

**សេចក្តីថ្លែងការណ៍រួមនេះ គាំទ្រដោយ ៖**

ល.រ	ឈ្មោះអង្គការសង្គមស៊ីវិល	ឈ្មោះអ្នកចូលរួម	លេខទំនាក់ទំនង
1	ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)	កញ្ញា ស្រី សុធារី	017 990 371
2	សហគមន៍បឹងកក់	លោក ចាន់ ពុទ្ធិសក្តិ	012 910 023

<sup>1</sup> បុគ្គលិកជាន់ខ្ពស់សមាគមអាដហុកចំនួនបួនរូប រួមមាន លោក នី សុខា ណៃ វ៉ង់ដា យី សុខសាន្ត និងអ្នកស្រី លីម មុនី ត្រូវបានចោទប្រកាន់ពីបទស្តាប់សាក្សី និងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្នទាក់ទងនឹងការផ្តល់ជំនួយផ្នែកច្បាប់ និងសម្ភារៈដែលត្រឹមត្រូវតាមច្បាប់ដល់ស្ត្រីម្នាក់ដែលគេចោទថាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា អនុប្រធានគណបក្សជំទាស់។ លោក នី ចរិយា ត្រូវបានចោទប្រកាន់ជាអ្នកសមគំនិតក្នុងបទល្មើសដូចគ្នានេះ។ យុទ្ធនាការ [#ដោះលែងអ្នកទាំង៥](#) ជាយុទ្ធនាការរួមគ្នារបស់អង្គការសង្គមស៊ីវិល ដែលចាប់ផ្តើមឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ដើម្បីទាញការចាប់អារម្មណ៍ចំពោះការបន្តឃុំខ្លួនអ្នកទាំងនោះ និងអំពាវនាវឱ្យធ្វើការដោះលែងពួកគាត់។

3	មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)	លោក ខុច ពិសិដ្ឋ	012 712 371
4	អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)	លោក អាំង ពេជ្រ	012 848 124
5	សមាគមអាជ្ញាបុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)	កញ្ញា អាល់ម៉ាស្យូ ជីហ្វីកា	077 552 460
6	សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)	អ្នកស្រី អ៊ុក ឆាយ៉ារី	092 81 42 83
7	មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTAL)	លោក មឿន តុលា	093 556 643
8	សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)	លោក ថេង សារឿន	015 225 088
9	គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)	លោក គល់ បញ្ញា	012 942 017
10	បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)	លោក សេង សុខហេង	092 324 668
11	អង្គការប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក្នុងប្រតិបត្តិការ (DHRAC)	លោក ម៉ុក ម៉ែ	092 455 807
12	អង្គការសមធម៌កម្ពុជា	លោក អៀង រុទ្ធី	012 791 700
13	អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)	លោកស្រី រស់ សុភាព	012 627 857
14	ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)	លោក សៀ ការម្យ	012 852 325
15	សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)	លោក វ៉ាន់ ពៅ	012 534 796
16	យុវជនជនជាតិដើមភាគតិច ឃុំប្រមេរ ស្រុកត្បូងឃ្មុំ ខេត្តព្រះវិហារ	លោក លូត សាង	097 456 6466
17	សមាគមន៍យុវជនខ្មែរ (KYA)	អ្នកស្រី សិទ្ធិ ហុងអៀង	017 788 955
18	សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរ ខេត្តព្រះវិហារ	អ្នកស្រី នួន ម៉ុន	097 773 7549
19	សហគមន៍ដីធ្លី ភូមិ១ សង្កាត់៣ ខេត្តព្រះសីហនុ	អ្នកស្រី ហង្ស ចិន្តា	012 680 435
20	សហគមន៍ទំនាស់ដីធ្លីភូមិត្រួស ខេត្តបាត់ដំបង	លោក លុន កីឡា	078 726 723
21	សហគមន៍ដីធ្លីឡូពាង ខេត្តកំពង់ឆ្នាំង	អ្នកស្រី អ៊ុំ សុភី	078 705 936
22	អង្គការមាតាធម្មជាតិ	លោក អាឡិចហ្សង់ដ្រេ ហ្គុនហ្សាឡេហ្សូ ជាវីដសុន	

23	អង្គការពន្លត់ខ្មែរ (PK)	លោក អាង ជាតិឡាម	012 517943
24	សហគមន៍ផ្លូវភ្លើង ទួលសង្កែ A	លោក ស៊ឹម វី:	069 907 983
25	សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ	អ្នកស្រី ប្រាយ នីម	016 536 900
26	អង្គការស្រ្តីខ្មែរ (SKO)	លោកស្រី អុណ រស្មី	092 952 208